

# 第5課

## មេរៀនទី 5

あんぜん  
安全

សុវត្ថិភាព

# 第5課(1) មេរៀនទី 5 (1)

箱が床に置いてあります。指導員の鈴木さんはそれを見て、実習生のリンさんを呼びました。

កេសនៅលើកម្រាលឥដ្ឋ។ អ្នកណែនាំគឺលោក ស៊ីស៊ីគី មើលវានោះហើយបានហៅកម្មសិក្សាការីគឺលោក លីន ម៉ាក់។

# 第5課(1) មេរៀនទី 5 (1)

すずき

鈴木:リンさん、ちょっと。

S: លោក លីន សូម។

なん

リン:はい、何ですか。

L: បាទ មានការអ្វី?

すずき はこ ゆか お

鈴木:箱が床に置きっぱなしですよ。

S: កេសនៅទុកចោលលើកម្រាលឥដ្ឋ។

わす

リン:あ、すみません。忘れていました。

L: អា សូមទោស។ ខ្ញុំបានភ្លេចវា។

すずき だれ てんとう

鈴木:誰かが転倒するかもしれません。

S: ប្រហែលជាមាននណាម្នាក់ដួលហើយមើលទៅ។

かた

リン:そうですね。すぐ片づけます。

L: ត្រឹមត្រូវហើយ។ ខ្ញុំនឹងរៀបចំភ្លាមៗ។

# 第5課(2) មេរៀនទី 5 (2)

実習生のリンさんは指導員の鈴木さんとこれから工場に入ります。

កម្មសិក្សាការីគឺលោក លីន នឹងចូលរោងចក្រជាមួយអ្នកណែនាំគឺលោក ស៊ីស៊ីគី តឡូវនេះ។

# 第5課(2) មេរៀនទី 5 (2)

すずき こうじょう はい  
鈴木:じゃ、工場に入りますよ。

リン:はい。

すずき かね も  
鈴木:あれ? お金を持っていますか。

かね も こうじょう はい  
お金を持って、工場に入ってはいけません。

いぶつ こんにゆう  
異物混入になりますから。

リン:どうもすみません。

S: អញ្ជឹង តោះចូលរោងចក្រ។

L: បាទ

S: អី? តើអ្នកមានលុយទេ? មិនត្រូវយកលុយចូលក្នុងរោងចក្រឡើយ។ វានឹងនាំអោយមានការចូលរត្តមិនប្រក្រតី។

L: ខ្ញុំសុំទោស។

# 第5課(3) មេរៀនទី 5 (3)

指導員の鈴木さんは、スライサーの洗浄をするまえに、実習生のリンさん呼びました。

អ្នកណែនាំលោក ស៊ីស៊ីគី បានហៅលោក លីន ដែលជាកម្មសិក្សាការី មុនពេលសមាគមឧបករណ៍ឈ្នួសបន្លែ។

# 第5課 (3) មេរៀនទី 5 (3)

鈴木: スライサーを洗いますから、手て伝つつてだください。

S: ដោយសារខ្ញុំលាងឧបករណ៍ល្អសប្បុរស ខ្ញុំមិនប្រយ័ត្ន។

リン: はい、わかりました。

L: បាទ / ចាស ខ្ញុំយល់ហើយ។

鈴木: じゃ、カバーをはずずしてください。

S: បន្ទាប់មកយកគម្របចេញ។

リン: カバーをはずずするとき、ここをさわさわってもいいですか。

L: បន្ទាប់ពីបើកគម្របហើយ តើខ្ញុំអាចប៉ះទីនេះបានទេ?

鈴木: いいえ、ここはさわさわらないでください。

S: ទេ ខ្ញុំមិនប៉ះទីនេះទេ។ នឹងមុតដែរ។ សូមកាន់គម្របដោយចាត់ទុក តើអី?

てて きき りょうてりょうて もも  
手を切りますよ。両手でカバーを持ってください。

L: បាទ ធ្វើបែបនេះមែនទេ។

リン: はい、そうですね。